

សត្រា ទី ១ ពេត្រុះ ប្រាក់

សារ អន់តត៍ រ៉ះ

រតី ពេត្រុះ យី សីះ យីស៊ូ កាណុង កាំឡាំង ១២ ដូវ ឡាក់ ពូ អើ ជា ម្ចាស់ បក់ រ៉ះ ប៉ាតាង យីស៊ូ។ អើ ប្រាក់ សត្រា ទី ម៉ោញ អា ប៉ាហ្សឺ កា ម្ចាស់ សៀ យីស៊ូ ឡាក់ អ្វី ប៉ាត់ ចារ អន់ទៀតៗ ប៉ាតា មី ចារ ឡាក់ ម្ចាស់ រ៉ូម រ៉ាំងហៃ។ ក្រុំ ម្ចាស់ ទិណោះ អន់ខែ សៀ យី ស៊ូ ញួន កា គួប រតី ប៉ូល ឡាំ រ៉ះ សារ ដាក់ ឡឹង យីស៊ូ កា អន់ ខែ។ ឡឹង ឡឹង រតី ប៉ូល តោ រតី ពេត្រុះ ប្រាក់ សត្រា អា ផះ អើ អ្វី ពីង មៀង រ៉ូម ឡាក់ អើ អន់ សិច ជា មៀង «បាប៊ីឡួន» (ប័រ ហៃ ៥:១៣) ផះ រ៉ាំងរ៉ាំង សាណាំ ៦៤ គ.ស.។

សារ សាំខាន់ៗ

រ៉ាំងរ៉ាំង ណោះ ពូ ប្រឹក្សា បាប កាប ជាម៉ាត លូ បីដាយ កា ម្ចាស់ សៀ យីស៊ូ ខាក់។ ខ អា ហង បះ រតី ពេត្រុះ បិច រ៉ះ តាត់ កាចាំង កា ម្ចាស់ សៀ យីស៊ូ ឡាក់ អ្វី តាប្រះ តាប្រៀង ប៉ាត់ ចារ អន់ទៀ តៗ ពីង អង់កក់ តេះ អន់ អន់ខែ សៀ យីស៊ូ ហើង ខាក់។ សារ សៀ អា ចឹង ប្រឹក្សា អន់ អន់ខែ ទី ពុត ម៉ឹង កាខាក់ រ៉ប់ ទី សារ កើត ពីះ លូ ប្រឹក្សា អន់ អន់ខែ ដាម អត់ រ៉ប់ ទី សារ ថុក ឡាំបាក។

រតី ពេត្រុះ តាត់ កាចាំង អន់ខែ អន់ ម៉ឹង ជា ប្រឹះ ចឹង អន់ អន់ ខែ អ្វី រ៉ុស លើយ ទីល នីណោះ ត្រត់ ដាម អត់ លូ សារ ឡាំបាក អន់ទៀតៗ។ (១:៣-២៥)

រគី ពេត្រុះ រ៉ះ ជា អន់ខែ ឡាក់ ប៉ាសុន ប្រ្លឹះ អ្នែ អង់រ៉ាមី ពីង
អង់កក់ តេះ អា។ (២:១-១២)
រគី ពេត្រុះ ប្រ្លឹះ អន់ខែ អ្សិល កូតី កា ពូ។ (២:១៣-៣:៧)
រគី ពេត្រុះ រ៉ះ ឡឹង សារ ពិន ប៉ាណាប ញុន កា ប្រ្លឹគី សារ ដាក់
ត្រង់ ឡាក់ កា យីស៊ូ ដេល។ (៣:៨-៤:១៩)
រគី ពេត្រុះ រ៉ះ ឡឹង ងារ ម៉ែត ណាំផា ក្រុំ ហៀន សារ ប្រ្លឹះ។
(៥:១-៤)
សារ អន់តត់ ប៉ាតោ អន់ទៀតៗ។ (៥:៥-១១)

១ អាញ សិច ពេត្រុះ ឡាក់ ប៉ាណូ ស រ៉ះ ប៉ាតាង យី ស៊ូ
គ្រិះ សត់ត្រា អា អាញ ប៉ាហ្សឺ អន់ កា អុះ មី ឡាក់ ប្រ្លឹះ បិក
កាតយ័ រើស ឡាក់ តាប្រះ តាប្រ្លោង អ្នែ អង់រ៉ាមី ប៉ាត់ ខេត ប៉ុន
តុះ ខេត កាឡាទី ខេត កាប៉ាដូគៀ ខេត អាស៊ី លូ ខេត ប៊ីធុ
នៀ*។

២ ប្រ្លឹះ បិកកាតយ័ ឡាក់ ពី ពិន អ៊ែ រើស អុះ មី ត្រត់ ពូយ សារ
ឡាក់ អ៊ែ យីត ឡឹង អន់ទ្រូល កេះ ប៉ាង៉ាត់ ប៉ាលីង ប្រ្លឹះ ប្រ្លឹគី
អន់ អន់ដីស ដាក់ ត្រង់ សាំរ៉ាប កា ប្រ្លឹះ ភៀ អន់ អន់ដីស សាំ
យ៉ាង ប៉ានីរ យីស៊ូ គ្រិះ លូ ភៀ អន់ អ៊ែ ប៉ាប្រះ ផាម អ៊ែ ពីង អន់
ដីស។

អន់ ប្រ្លឹះ ដាក់ ពុត កា អន់ដីស លូ អន់ សារ សាណុក សារ៉ា
ក កា អន់ដីស ហ៊ែង អៀង ៗ។

សារ ពិន ទី សារ ម៉ឹង អូ អូ ហ៊្យង

* ១:១ ១:១ ខេត ទិ អា អូ ទី កេះ រ៉ាប ដាវ អា ចារ ទិណោះ អ្នែ ពីង ប៉ាថេត ទូតី។

៣ ប៉ានេ ប្រ្លឹះ បិកកាតយ័ ឡាក់ ពី យីស៊ូ គ្រិះ ឡាក់ តាំងឡា ពិន។ អើ តាបាប តាប៉ុន កា ពិន កាខាក់ ណោះ ហង បះ អើ ប្រឹគ័ អន់ ពិន កើត ប៉ាណូស ណាវ លូ អន់ ពិន ទី សាវ មីង អូ អូ ហ៊្យុង ញុន កា យីស៊ូ ទី អាញ រ៉ុស សិត ណាវ។

៤ ពិន ចឹង ទី ប៉ាដក់ ប៉ាជៀ ឡាក់ អូ អូ កើត បឹត អឹក អូ អូ ពុក អូ ហ្សា ហ្សិត។ ប្រ្លឹះ បិកកាតយ័ គម រ៉ាន់ដាប់ ប៉ាដក់ ប៉ាជៀ អា អន់ កា អន់ដីស ពឹង ប្លែង។

៥ សាវ អំរ៉ាញ អីញ ម៉ះ អើ រ៉ាំងហៃ រ៉ាំងខ្យា អន់ដីស ញុន កា អន់ដីស សៀ អើ ម៉ាត់ អើ ចឹង តង់ អន់ដីស ឡាក់ អើ យឹត កេះ ហះកា អើ ចឹង តាំបាង សាវ អើ តង់ អា ប៉ាត់ ដាវ អង់កក់ តេះ ចឹង ឡុច ទៀ។

៦ ញុន ណោះ ហង បះ អន់ដីស ទី ពុត ហោក រីត់ កាខា ក់ យ្លឹះ កិញអៀ អា អន់ដីស អុក ពុត ញុន កា ទី សាវ ឡាំបា ក តាងៗ កាណាង រ៉ាំងរ៉ាំង បាបឹត អា កាតាម។

៧ សាវ ឡាំបាក ទិ អា ចឹង សាត់ ហៃ លូង អន់ដីស សៀ តាទីច ញ៉ា អូ។ សាវ សៀ អា ទី ខាត្វា ឡឹង ម៉ាស ឡាក់ អូ ហួច យ្លឹះ ពូ យើយ សុះ សាត់ លូ អុញ កាតាម។ ប៉ាត់ ដាវ យីស៊ូ គ្រិះ តាំ បាង ឡាកោ អន់ ប៉ាណូស ពឹង អង់កក់ តេះ អា ប៉ប័ ទៀ ផា អន់ ដីស អ្នែ សៀ ណោះ ប្រ្លឹះ ចឹង ប៉ានេ អន់ដីស លូ អន់ សាវ អំ រ៉ាញ អីញ កា អន់ដីស។

៨ អន់ដីស អូ យើយ ប៉ប័ អើ អុះ ហះកា អន់ដីស បិច កា អើ យ្លឹះ បើ តានី ប៉ប័ អើ កាតាម កា អន់ដីស សៀ អើ លូ ទី សាវ ហោក រីត់ កេង ខាក់ អូ អូ ចឹង រីះ

៩ ខង អន់ដីស ទី កេះ សារ អន់ដីស ម៉ឹង ពៃ ខង ប្រ្លឹះ តង់ ប៉ាង៉ាត់ អន់ដីស កេះ។

១០ ផះ សើត ពៃ វ៉ាគីយ ប្រ្លឹះ រះ ផា ប្រ្លឹះ ចឹង ដាក់ ពុត កា អន់ដីស អន់ខៃ ខំ ហៀន យីត ចាប្រ្រែប ប៉ុច កា អ្ន អន់តត់ ឡឹង សារ ប្រ្លឹះ តង់ អា។

១១ ប៉ាង៉ាត់ ប៉ាលឹង យីស៊ូ គ្រិះ ឡាក់ អៃ កាណុង មូត វ៉ាគីយ ប្រ្លឹះ ទិណោះ ទី រះ អន់ទ្រូល ផា ប៉ាណូស បក់ ប្រ្លឹះ រើស អន់ប្រ្រឹត សាដាច់ ចឹង ទី សារ ប៉ាណាប លូ អៃ ចឹង ទី អំវ៉ាញ អ៊ីញ ប៉ាត់ អន់តីត។ អន់ខៃ យីត ចាប្រ្រែប ប៉ុច កា អ្ន អន់តត់ ផា សារ អា ចឹង កើត ទី ប៉ាត់ វ៉ាងហាវ ចំ ដាវ ចំ លូ អៃ ចឹង កើត នីចម។

១២ ប្រ្លឹះ បិកកាតយ័ ប្រ្រឹត អន់ វ៉ាគីយ អៃ ទិណោះ អ្ន អន់តត់ ផា សារ អន់ខៃ រះ អ្ន ត្រត់ សាំវ៉ាប កា អន់ខៃ អុះ យី សាំវ៉ាប កា អន់ដីស ឡុត។ កិញអៀ អា មូត បក់ រះ សារ ដាក់ ឡឹង យីស៊ូ អ្យក់ សារ ទិណោះ ពីរ រះ កា អន់ដីស ពូ រះ សារ ដាក់ ពួយ ប៉ាង៉ាត់ ប៉ាលឹង ប្រ្លឹះ ដាក់ កាខាក់ ឡាក់ ប្រ្លឹះ បិកកាតយ័ អន់ ដីរ ឡឹង ប្លែង។ យ័ មូត បិយ ប្រ្លឹះ ប៉ុច កា អ្ន ឡឹង សារ ទិណោះ ដេល។

សារ ពិន ត្រត់ អៃ ដាក់ ត្រង់

១៣ ទីល នីណោះ ហត់ អន់ដីស ទ្រៀម ពុត ពៀក ភៀ ចឹង ប្រ្រឹត ដាវ ប្រ្លឹះ ដៃ ទីមវ៉ែរ ឡុកោ ដៃ ត្រត់ ម៉ឹង ទិ ពុត ទិ ពៀក ពីង សារ ដាក់ ឡាក់ ប្រ្លឹះ បិកកាតយ័ ចឹង អន់ កា អន់ដីស ប៉ាត់ ដាវ យីស៊ូ គ្រិះ តាំបាង ឡុកោ អន់ ប៉ាណូស ពីង អង់កក់ តេះ អា ប៉ុប។

១៤ ហត់ ប្រឹក្សា ឡាក់ កា គន អ្នក សាំយ៉ាង ប៉ានីរ មើត ពី អូ ត្រង់ ប្រឹក្សា ព្រួយ ពុត អូ ដាក់ ឡាក់ កា អន់ដីស យើយ ប្រឹក្សា ផះ បើ តាន់ អន់ហ្គាល់ ប្រ្លឹះ ណោះ អុះ។

១៥ ប្រ្លឹះ ឡាក់ រឿស អន់ដីស អែវី ដាក់ ត្រង់ នី ចម៍ អន់ដីស កា ត្រង់ ដាក់ ត្រង់ នីណោះ ដេល គ្រឹប សារ អន់ដីស ប្រឹក្សា

១៦ ខង កាណុង ផាប់ ប៉ានីរ ប្រ្លឹះ ទី ប្រាក់ រះ ផា «អន់ដីស ត្រង់ ចិនពែង ពុត ពៀក អន់ ដាក់ ត្រង់ ខង អាញ ដាក់ ត្រង់»†។

១៧ ម៉ោញ ណារ៉ូ ផា អន់ដីស ម៉ន់ ឡោម ប្រ្លឹះ ប៊ិកកាតយ័ ទីប អើ ផា ពី ទីល នីណោះ អន់ដីស ត្រង់ អ្សិល កូត្តិ អ្សុត កា អែវី ផះ អែវី ពីង អង់កក់ តេះ អា ខង អែវី ចឹង តាត់សុន សារ កា ប៉ាណូ ស ម៉ោញ ដួវ ៗ ព្រួយ សារ ពូ ប្រឹក្សា អូ រឿស ម៉ាត់ បក់ ចំ អុះ។

១៨ អន់ដីស អ្នក អន់តត់ កេះ កា ប្រ្លឹះ ប៊ិកកាតយ័ ហ្វាយ អន់ ដីស អន់ រ៉ាវ៉ាច់ ឡឹង ឡាបៀប អែវី អូ ទី ខា ឡាក់ អែវី ព្រួយ គុន រត់ យ៉ាក់ អន់ដីស។ អែវី ហ្វាយ អន់ដីស អូ ត្រង់ លូ ម៉ាស លូ ប្រាក់ ឡាក់ អូ ហ្គូច់ ណោះ អុះ

១៩ ហះកា អែវី ហ្វាយ អន់ដីស លូ ផាម យីស៊ូ គ្រិះ ឡាក់ គីត ខា ពៀប ឡាក់ កា គន ចៀម ឡាក់ ដាក់ អូ ទី ឡាកា ឡាកាច់ អេះ អោម ហះ ចំ អុះ។

២០ ប្រ្លឹះ ប៊ិកកាតយ័ ទី រឿស អែវី អន់ទ្រួល ឡឹង កាណើត អង់ កក់ តេះ អា សាំ ហះកា តាំបាង ឡាកោ អន់ ប៉ាណូស ប៊ីប ពីង រ៉ា ងរ៉ាង អា អង់កក់ តេះ បើត ចឹង ឡុច កេះ ភៀ ចឹង តង់ អន់ដីស។

២១ ញុន កា យីស៊ូ ហង បះ អន់ដីស សៀ ប្រ្លឹះ ប៊ិកកាតយ័

† ១:១៦ ១:១៦ សារ អា ឡាច់ ឡឹង ចាបាច់ ម្លត លេវី (លេវីនីយ) ១១:៤៤; ១៩:២; ២០:៧។

ឡាក់ តាក់ អង់រីស សីត អើ ណាវ លូ អន់ សារ អំរិញ អីញ កា អើ ម៉ាក់ អន់ដីស ស្បឿ លូ ម៉ុង ប្រ្លឹះ ប៊ិកកាតយ័។

២២ អន់ដីស ប៊ិនពែង ពុត ពៀក ដាក់ កេះ ញន កា ប្រ័ត្តិ ពួយ សារ តាទីច ភៀ អន់ អន់ដីស អ្ន ប៊ិច កា គូប សោប ដាក់ ត្រង់ ឡាក់ កា អុះ មី កាន់តើះ។ ទីល នីណោះ ហត់ អន់ ប៊ិច កា គូប សោប សីត ឡាំ អន់ ទិ ពុត ពិ

២៣ ខង ប្រ្លឹះ ប៊ិកកាតយ័ ប្រ័ត្តិ អន់ អន់ដីស កើត ណាវ អូ ត្រ ក់ ឡឹង តិល បក់ យើយ អាម អុះ យី កើត ឡឹង តិល បក់ អូ អុះ អាម យី ប៉ានីរ ប្រ្លឹះ ប៊ិកកាតយ័។ ប៉ានីរ អា អ្ន រីស លើយ

២៤ ឡាក់ កា ទី ប្រាក់ រះ ផាះ

«ប៉ាណូស ទិខ្ល ពៀប ឡាក់ កា អ្សិត
សារ ដាក់ ឡាយ៉ាម មះ អន់ខែ ពៀប ឡាក់ កា ប៉ាការ
អ្សិត យើយ តាឡាប់ ក្រោះ ណោះ
ប៉ាការ កា ប្រុង ដេល។

២៥ ហះកា ប៉ានីរ ពី តាំងឡា ពិន អ្ន លើយ»។

ប៉ានីរ អា យី សារ ដាក់ ឡឹង យីស៊ូ ឡាក់ ពូ អ្សក់ ពីះ រះ កា អន់ ដីស។

២

សារ យីស៊ូ ពៀប ឡាក់ កា អំហ្គោ ឡាក់ សាំខាន់

‡ ១:២៥ ១:២៤-២៥ សារ អា ឡាច់ ឡឹង អេសាយ ៤០:៦-៨។

១ ទីល នីណោះ ហត់ អន់ដីស អ្នកត សារ អូ ដាក់ ទីណោះ អ្នកត សារ ប៉ាញ៉ា ពូង ប្លាថី ទីណោះ សារ តាត់ អំប្រឹក្សី ពុត សាណឹង លូ សារ កាប ពោ ពូ គ្រឹប នៃវ ណោះ ពិ។

២ ហត់ យីត បិច កា ប៉ានីវ ប្រ្រឹះ ឡាក់ កា គន ឡន់ អង់កះ កើត បិច កា ទៀក តុះ ដាក់ ភៀ អន់ អន់ដីស ហើង ដាក់ ម៉ាត់ ប្រ្រឹះ ចឹង តង់

៣ ខង អន់ដីស អ្សីប សាំយ៉ាង កេះ ណោះ អន់ដីស អូ អន់តត់ ផា យីស៊ី ទី ពុត ដាក់ តាទីច ហង។

៤ ផះ អន់ដីស ម៉ុត ពីះ ក្យាម យីស៊ី គ្រិះ ឡាក់ កា អំហ្គោ ទី អាញរីស ឡាក់ អំហ្គោ ប៉ាណូស ហីវ អ្នកត ហះកា ប្រ្រឹះ បិកកាតយី រឺស អ្សក់ ខង អែ យីត ផា ទី ខា ហ្គិត

៥ ផះ អន់ដីស ម៉ុត ណោះ អន់ដីស ពៀប ឡាក់ កា អំហ្គោ ទី អាញរីស ដេល ឡាក់ ប្រ្រឹះ រឺស អ្សក់ ប្រឹក្សី រោង រ៉ាមះ ម៉ះ ប៉ាដាតី ប៉ាលីង ប្រ្រឹះ លូ ប្រឹក្សី ក្រុំ ដាក់ សាំរ៉ាប ប្រឹក្សី ងារ រ៉ាមះ អែ តែង ប៉ាដាតី ប៉ាលីង ប្រ្រឹះ កា ប៉ាញី ពុត កា អន់ដីស ញន កា យីស៊ី គ្រិះ

៦ ខង កាណុង ផាប ប៉ានីវ ប្រ្រឹះ ទី ច្រាត់ រះ ផាះ

«អាញ រឺស អ្សក់ អំហ្គោ សាំខាន់ ម៉ោញ ឡាក់ គីត ខា អាញ ចែត អំហ្គោ ណោះ ពីង មៀង ស៊ីយ៉ុន *។ បក់ ចំ សៀ អំហ្គោ ណោះ បក់ ណោះ អូ អូះ ឡាកោ អុះ»†។

* ២:៦ ២:៦ មៀង ស៊ីយ៉ុន យី មៀង យេរូសាឡឹម ណោះ ហង។ † ២:៦ ២:៦ សារ អា ឡាច ឡឹង អេសាយ ២៨:១៦។

៧ អំហ្គោ អា ទី ខា ហ្គិត សាំរ៉ាប់ អន់ដីស ឡាក់ ប៉ាលូ ស សៀ។ កាប៉ាច់ មូត បក់ អូ សៀ អន់ខែ ពៀប ឡាក់ កា រ៉ាគីយ ប្រ័គី ហី ប៉ានីរ ប្រ័ះ រះ ផា «មូត រ៉ាគីយ ហី អន់ខែ ហីរ អ្នាត អំ ហ្គោ អា ហះកា អំហ្គោ អា កើត គីត ខា កាខាក់»‡

៨ លូ «អំហ្គោ ប្រ័គី អន់ ពូ សាលីម ប័ក់»§។ មូត ទិណោះ ចឹង ប័ក់ ឡាក់ កា ប្រ័ះ បិកកាតយ័ យីត ឡឹង អន់ទ្រូល កេះ ឡាច់ ឡឹង អន់ខែ អូ សៀ ប៉ានីរ ប្រ័ះ។

៩ កាប៉ាច់ អន់ដីស ណារ៉ូ អន់ដីស ឡាក់ សុន សាត ប្រ័ះ រើស អន់ដីស កា ក្រំ រ៉ាម៉ះ ប្រ័ះ ឡាក់ អើ រ៉ាំងហៃ រ៉ាំងខ្យា អន់ ដីស ឡាក់ ប៉ាសុន ដាក់ ត្រង់ ឡាក់ ប្រ័ះ បិកកាតយ័ អ្សក់ ប្រ័គី ម៉ះ អើ ទៅ កៀ អន់ អន់ដីស រះ ឡឹង ងារ កេង ខាក់ ម៉ះ អើ ឡាក់ អើ អន់ដីស អន់ ឡាច់ ឡឹង ចារ ម៉ាម៉ាំង ពី ប៉ាក់ ចារ តាតារ ដាក់ ឡាយ៉ាម៉ ម៉ះ អើ។

១០ ឡឹង គុល អន់ដីស អូ ត្រក់ ប៉ាសុន ប្រ័ះ បិកកាតយ័ អុះ ហះ កា កិញអៀ អា អន់ដីស ប៉ាសុន អើ កេះ។ ឡឹង គុល ប្រ័ះ អូ ទី ពុត តាប៉ាប តាប៉ុន កា អន់ដីស អុះ ហះកា កិញអៀ អា អើ ទី ពុត តាប៉ាប តាប៉ុន កា អន់ដីស កេះ។

១១ អី អុះ មី ឡាក់ អាញ បិច ចៃ អន់ដីស ឡាក់ អំហ្គិយ អៃ អង់ រ៉ាម៉ ពីង អង់កក់ តេះ អា ទីល នីណោះ អាញ ប៉រ អន់តក់ ប៉ាតោ កា អន់ដីស ជេ ប្រ័គី ពូយ អង់គុន ពុត អូ ដាក់ ឡាក់ ប៉ាសាំង លូ ប៉ាងាត់ ប៉ាលីង អន់ដីស ណោះ។

១២ ត្រក់ ប្រ័គី ឡាកោ អន់ ដាក់ ត្រង់ លើយ លូ សុនសាត អន់

‡ ២:៧ ២:៧ សារ អា ឡាច់ ឡឹង ផាប់ អញសៃ ប៉ានេ ប្រ័ះ (ទំនុក/តម្កើង) ១១៨:២២។ § ២:៨ ២:៨ សារ អា ឡាច់ ឡឹង អេសាយ ៨:១៤។

ទៀត ឡាក់ អូ សៀ ប្រ្រះ។ ទីល នីណោះ យ្រះ ពូ ច្រោម ជា អន់ដីស ប្រ្រឹ អូ ដាក់ កាតាម ពូ ចឹង ប័ប័ សារ ដាក់ ម៉ះ អន់ដីស ម៉ាក់ ពូ ចឹង ប៉ានេ ប្រ្រះ បិកកាតយ័ ប៉ាក់ ដាវ អែ ដីរ ពីរ ទៀ។

សារ ត្រក់ ប្រ្រឹ ពូយ មូត អុងកាន

១៣ អន់ អ្សល កូតិ ប្រ្រឹ ពូយ មូត អុងកាន ទិណោះ ពីង អង់កក់ តេះ អា ញន កា យីស៊ូ យី ត្រក់ អ្សល កូតិ ប្រ្រឹ ពូយ សាដាច់ រួម ឡាក់ តិស ឡឹង ពូ

១៤ លូ ត្រក់ អ្សល កូតិ ប្រ្រឹ ពូយ ម៉ែត ណាំជា ទិណោះ កាណុង ង៉ារ អន់ខែ ប្រ្រឹ ប៉ាតាង សាដាច់ ឡាក់ ប្រើ អន់ខែ ពីរ ចែត មូត ទិ បក់ ប្រ្រឹ សារ អូ ដាក់ លូ ប៉ានេ ទិ បក់ ប្រ្រឹ ដាក់។

១៥ ប្រ្រះ បិកកាតយ័ ប៉ាញ្ញី ពុត អន់ អន់ដីស ប្រ្រឹ នីណោះ ភៀ អន់ បក់ កាតូល ងល់ អូ ទី សារ ចឹង កាប ហង ញន កា អន់ដីស ប្រ្រឹ ដាក់។

១៦ អន់ដីស ឡាក់ ប៉ាណូស អូ អែ កាន់តេះ ពូ អុះ ហះកា អូ ត្រក់ ប្រ្រឹ សារ អូ ដាក់ ញន កា អូ អែ កាន់តេះ ពូ ណោះ អុះ ហះកា អន់ដីស ត្រក់ ប្រ្រឹ ឡាក់ កា ទុច ប្រ្រះ បិកកាតយ័។

១៧ ហាក់ អ្សល កូតិ កា ប៉ាណូស ទិខ្លូ ហាក់ បិច ចៃ កា អុះ មី បក់ សៀ អន់ខ្លូ ហាក់ អ្សល កូតិ អ្សត កា ប្រ្រះ បិកកាតយ័ លូ អ្សល កូតិ ប្រ្រឹ ពូយ សាដាច់ ណើ។

១៨ អី អុះ មី ឡាក់ ទុច ពូ ត្រក់ អ្សល កូតិ ប្រ្រឹ ពូយ តាំងឡា អន់ដីស គ្រឹប សារ អូ ត្រក់ អ្សល កូតិ ប្រ្រឹ ពូយ ដឹង កា តាំងឡា បក់ ចំ ឡាក់ ទី ពុត ដាក់ សីម ណោះ អុះ កា ត្រក់ រ៉ាប់ សៀ តាំង ឡា ឡាក់ ខុយ ប៉ាអ្សប ណោះ ដេល។

១៩ ជា ទី អុះ ម៉ី បក់ ចំ ពូ ប្រឹក្ចី បាប អូ ទី សារ យច ជា អែ ដាម អត់ ញន កា ហៃ កា ប្រឹះ បិកកាតយ័ បក់ ណោះ ត្រត់ ពុត ប្រឹះ តាទីច ហង។

២០ ជា អន់ដីស ប្រឹក្ចី យច យ័ះ ដាម អត់ អន់ ពូ ពីត សាប្ចាត័ កាតាម កា អូ ទី ខា ញ៉ា អុះ។ ជា នៃវ អន់ដីស ទី កាន ឡាបាក ញន កា ប្រឹក្ចី សារ ដាក់ លូ ដាម អត់ ណោះ អន់ដីស ត្រត់ ពុត ប្រឹះ បិកកាតយ័ ហង។

២១ ប្រឹះ រើស អន់ដីស សារ រ៉ាប់ សារ នៃវ អា ហង ខង យីស្វិ គ្រិះ កា ឡាបាក ប៉ាតាង អន់ដីស ភៀ ប៉ាណាំ អន់ដីស អន់ ចាក ពូយ ទ្រង អែ ដេល។

២២ អែ អូ ទី ប្រឹក្ចី សារ យច តុ សិត អុះ
កា អូ ទី កាប ពូង ប្ចាច ឡាច ឡឹង ពីរ អែ ដេល។

២៣ យ័ះ ពូ តុះ ជាម៉ាត អែ
កា អែ អូ តូ ពូ អុះ
យ័ះ ពូ ប្រឹក្ចី បាប អែ កាតាម
ហះកា អែ អូ កាប ប៉ាំងអូត កា ពូ អុះ។

អែ អែ កា ម៉ឹង ប្រឹះ ឡាក់ តាត់សិន សារ អន់ ត្រត់។

២៤ យីស្វិ ទី អូក់ សារ យច ម័ះ ពិន ចែត ពីង ឡាកោ អែ
ឡាក់ ទូម ពីង អ៊ឹង គីង

ភៀ អូ អន់ ពិន ទូម សារ យច តូ ឡា តែង ម៉ាត់ ណាវ្ត *
លូ អន់ ពិន ប្រឹក្ចី ដឹង សារ ដាក់ ត្រង់
អន់ដីស ដាក់ កេះ ញន កា តាំងហាល ឡាកា អែ

* ២:២៤ ២:២៤ ពៀត គុល «ភៀ អន់ ពិន តៅ តែង សារ យច»។

២៥ ខង អន់ដីស ពៀប ឡាក់ កា ចៀម ហ្ស៊ីត
 ហះកា កិញអៀ អា អន់ដីស រ៉ីល ពីះ ណាំង បក់ រង
 លូ បក់ រ៉ាំងហៃ ប៉ាង៉ាត់ ប៉ាលីង អន់ដីស ណាវ កេះ។

៣

សារ ក្លោ លូ កាម៉ាញ ត្រុត អ្សិល កូត គូប សោប

១-២ អុះ មី អង់កាន់ ៗ ឡាក់ ទី ក្លោ កា នីណោះ ដេល ត្រុត អ្សិល កូត ប្រឹក ព្យយ ក្លោ ពៀ ក្លោ អើ ប្រឹក នីណោះ ភៀ ចឹង អន់ ក្លោ បក់ អូ សៀ យីស៊ូ កា ម៉ុត សៀ ដេល ញុន កា អន់ខែ ប៉ប អន់ដីស ប្រឹក សារ ដាក់ លូ អ្ស អ្សិល កូត អូ សាណាង កា រះ កា អន់ខែ អុះ។

៣ ដៃ សាណើម ឡាកោ អំបាំង អា ឡាក់ កា ចាក់ សក់ សា ណើម លូ ម៉ាស លើ កា ពៀត អាវ អន់តុក អញ្ជុដ ដាក់ ៗ ណោះ អុះ។

៤ ហះកា ត្រុត សាណើម កាណាង ពុត អន់ដីស លូ យៀង ខង ឡាក់ អូ អូ រ៉ាយ យី ត្រុត ចិ ពុត ចិត យរ ណោះ ទី ខា ហ្ស៊ីត ហះ ម៉ាត់ ប្រៀះ បិកកាតយ។

៥ ជះ រ៉ាំងហាវ សើត ពៃ មូត អង់កាន់ ដាក់ ត្រង់ ឡាក់ ម៉ឹង ប្រៀះ បិកកាតយ ឃើយ សាណើម ឡាកោ នែវ អា ហង យី អន់ខែ អ្សិល កូត ប្រឹក ព្យយ ក្លោ ពៀ ក្លោ អើ

៦ ឡាក់ កា យ៉ាត់ សារ៉ា សាំយ៉ាំង ប៉ានីរ វគី អាប្រាហាំ ទីប អើ អើ ផា ពី តាំងឡា សាំ។ ផា អន់ដីស ប្រឹក សារ ដាក់ អូ អូត កា សារ ញ៉ា អុះ ណោះ អន់ដីស អា ឡាក់ កា គន សោ អើ ហង។

៧ កាប៉ាច់ មួត កាម៉ាក ឡាក់ ក្លោ កា និះទៅ ដេល ត្រង់ អ្នែ អន់ ខ្ល លូ កាម៉ាញ ញើ កាម៉ាញ អើ ទីប រាំងហៃ អន់ខៃ ញន កា អន់ ដីស ទី សាងុំ ហ្គិត ឡឹង អន់ខៃ ហះកា ត្រង់ អ្សិល កូតី កា អន់ខៃ ញន កា ប្រ្លឹះ ចឹង អន់ កា អន់ខៃ ទី អាញ អ្នែ រ៉ុស លើយ ឡាក់ កា អើ អន់ កា អន់ដីស ដេល។ ត្រង់ ប្រ្លឹក នីណោះ ភ្លើ ជៃ អន់ ទី សារ ញ៉ា ពីះ តាត់ អង់ខើក សារ អន់ដីស ម៉ន់។

សារ ប៉ាណាប ញន កា ប្រ្លឹក សារ ដាក់ ត្រង់

៨ សារ អន់តីត អា អន់ដីស ទីខ្ល ត្រង់ ទី ពុត ញើក ដឹង ម៉ោញ លូ បិច ចៃ កា គូប សោប ឡាក់ កា អុះ មី ម៉ោញ ម៉ែត លូ ទី ពុត តា ប៉ាប តាប៉ុន ទីប ចិ ពុត ចីត យរ។

៩ ជៃ ប្រ្លឹក សារ អុ ដាក់ តូ លូ បក់ ប្រ្លឹក សារ អុ ដាក់ ជៃ ត្រះ ជា ម៉ាត តូ លូ បក់ ត្រះ ជាម៉ាត កា អន់ដីស ត្រង់ ប្រ្លឹក សារ ដាក់ អន់ កា អើ ខង ប្រ្លឹះ បិកកាតយ័ រឺស អន់ដីស អន់ ប្រ្លឹក នីណោះ ហង ភ្លើ ម៉ាត់ អន់ដីស ទី សារ ដាក់ ដេល

១០ ខង ទី ប្រាត់ រ៉ះ ផាះ

«ញើ បិច កា អាញ រ៉ុស លូ បិច កា កាន រ៉ត់ រៃ
 បក់ ណោះ ជៃ កាប អុ ដាក់
 លូ ជៃ កាប ពូង ប្លាចី។

១១ បក់ ណោះ ត្រង់ អ្នាត ប្រ្លឹក សារ អុ ដាក់
 ត្រង់ ប្រ្លឹក សារ ដាក់ ឡុត
 លូ ខំ ណាំង សារ សាណុក សាវ៉ាក អ្នែ ដាក់ រម លូ ពូ

១២ ខង ប្រ្លឹះ បិកកាតយ័ ហៃ ប៉ាណូស បក់ ដាក់ ត្រង់
 លូ សាំយ៉ាង ប៉ានីរ ពូ កាប ឡោម

ហះកា អែវី ប៉ាសាំង លូ បក់ ប្រឹក្ចី អូ ដាក់»*។

១៣ ផា អន់ដីស ខំ ប្រឹក្ចី សារ ដាក់ ត្រង់ អូ ទី ពៀ ចឹង ប្រឹក្ចី បាប អន់ដីស អុះ។

១៤ ហះកា ផា អន់ដីស ទី សារ ប៉ាណាប ញុន កា សារ ដាក់ ត្រង់ ណោះ អន់ដីស ចឹង ទី កាន សាណាក សារ៉ាក តាទីច ហង។ អូ អន់ អន់ដីស អ្សក កាខវ ណូស កា ពូ ណោះ អុះ។

១៥ ហះកា កាណុង ពុត អន់ដីស ត្រក់ យឹត ផា យីស៊ូ គ្រិះ ឡាក់ ពី តាំងឡា ពិន ដាក់ ត្រង់។ ត្រក់ ទ្រៀម ឡាកោ លើយ ភៀ ចឹង អូ តើល រ៉ប ពូ អំប័ញ្ញ ឡឹង សារ សាណាង ម៉ឹង ម៉ះ អន់ដីស ណោះ

១៦ ហះកា ត្រក់ តើល លូ ពូ ទីប ពុត ដាក់ សឹម ទីប អ្សល កូតិ ទីប ទី ពុត ដាក់ ត្រង់។ ផា ប្រឹក្ចី នីណោះ ផា បក់ ពៀ ច្រោម ផា ប្រឹក្ចី យច យ្លះ អន់ដីស ប្រឹក្ចី ដឹង សារ ដាក់ ញុន កា សៀ យីស៊ូ គ្រិះ កាតាម បក់ ណោះ ចឹង តាយ្សស កា អន់ដីស ហង។

១៧ ឌីក្វា ប៉ាណាប ញុន កា ប្រឹក្ចី សារ ដាក់ ណោះ ដាក់ ហ្គិត ឡឹង ប្រឹក្ចី សារ អូ ដាក់ ផា ប្រ្លះ បិកកាតយ័ បិច កា នីណោះ។

១៨ យ្លះ យីស៊ូ កា តោ សារ៉ាប់ សារ យច ម៉ោញ ទង កេះ ដេល យី បក់ ដាក់ ត្រង់ តោ ប៉ាតាង ប៉ាណូស អូ ដាក់ ភៀ ប៉ាណាំ អន់ដីស អន់ កា ប្រ្លះ បិកកាតយ័។ ផះ យីស៊ូ ទី ឡាកោ បាំងឡៃ ឡាក់ កា ប៉ាណូស ពូ ប៉ាន់តោ អែវី ហះកា ប្រ្លះ បិក កាតយ័ ប្រឹក្ចី អន់ អែវី ទី អាញ រីស សឹត ញុន កា ប៉ាងាតិ ប៉ាបឹង ប្រ្លះ។

* ៣:១២ ៣:១០-១២ សារ អា ឡាច់ ឡឹង ផាប អញសើ ប៉ានេ ប្រ្លះ (ទំនុក/តម្កើង) ៣៤:១២-១៦។

១៩ ញួន កា ប៉ាដាតី ប៉ាលីង ប្រ្លឹះ ណោះ ហង យីស៊ូ ឡាវ រ៉ះ កា ប៉ាដាតី ប៉ាណូស ឡាក់ ត្រគ់ ថូត

២០ ឡាក់ ប៉ាដាតី មូត បក់ ប៉ាសាំង លូ ប្រ្លឹះ បិកកាតយ័ ផះ រ៉ា ងហារ សើត ពៃ ផះ ណោះ ប្រ្លឹះ អត់ សាំរ៉ាញ្ញី ក្យាត់ បិច កា ពូ ប៊ុនពែង ពុត ផះ រ៉ាងរ៉ាង រតី ណូអេ ប្រ្លឹក ទូក តីស។ ទី ប៉ាណូស ប៊ើត ដូវ ឡាក់ ម៉ុត កាណុង ទូក អន់ រ៉ាវ៉ាថ ឡាកោ ឡឹង ទៀក រ៉ា ឡាប ទី ដឹង តាំងហាម ដូវដោច។

២១ ទៀក រ៉ាឡាប ណោះ ពៀប ឡាក់ កា ពិន ប៉ាងហុំ ពូ រ៉ាវ៉ា ដាវ អាភៀ អន់ ប្រ្លឹះ តង ពិន ប៉ាងហុំ ពូ នៃវ អាអូ ត្រគ់ សាំរ៉ាប រ៉ាវ ឡាកោ អន់ ច្រះ អុះ យី សាំរ៉ាប ប័រ អន់ ប្រ្លឹះ បិកកាតយ័ តាត់ អន់ដាត់ ពុត ពៀក ញួន កា យីស៊ូ គ្រិះ រីស សីត កេះ។

២២ អើ ហារ ពីង ប្លែង អ្នែ ពីង ចារ អំរ៉ាញ អីញ តែង សាម៉ា ប្រ្លឹះ បិកកាតយ័។ បិយ ប្រ្លឹះ លូ ប្រ្លឹះ ប៊ីត ទិណោះ កា អ្នែ កាន់តេះ អើ ដេល។

៤

សារ ត្រគ់ សាំងកែ ឡាកោ ដៃ អន់ ប្រ្លឹក យច

១ ញួន កា យីស៊ូ គ្រិះ ទី ប៉ាណាប ប៉ាប៉ុន តែង ឡាកោ ប៉ាង ឡៃ ទីល នីណោះ អន់ដីស ត្រគ់ ទី ពុត ពៀក ឡាក់ កា អើ ដេល ភៀ សាំងកែ ឡាកោ ខង បក់ ចំ ដាម អត់ កា សារ ប៉ាណាប ប៉ា ប៉ុន តែង ឡាកោ ប៉ាងឡៃ បក់ ណោះ អូ ទី ទូម សារ យច ណាវ កេះ

២ ម៉ាត់ អន់ដីស ចឹង ប្រើគំ ត្រង់ ពុត ប្រើ៖ បិកកាតយ័ ផះ រាំង រាំង ទី អាញ អ្វី រឺស ពឹង អងកក់ តេះ អា អូ ត្រង់ ប្រើគំ ពូយ ពុត បិច ម៉ះ ប៉ាណូស ណារ៉ូ អុះ។

៣ ផះ អន់ទ្រូល ពៃ អន់ដីស ប្រើគំ ទុញ ឡាក់ កេះ ពូយ គុន សារ សុនសាត អន់ទៀត ឡាក់ អូ ស្មើ ប្រើ៖ ឡាក់ យើយ ប្រើគំ លូ អងកាន់ លូ កាម៉ាក់ បិច កា អងកាន់ ឡាឡាក់ ឡាឡាក់ ហាន កា តាពៃ អែត ក្នុង លូ កាដាប សាំប្រើ៖ ហ្នឹប ប្រើ៖ ឡាក់ ត្រង់ ខាអីម។

៤ អន់ខែ ញម ខាក់ ញន កា អន់ដីស អូ ម៉ុត ប្រើគំ សារ អូ ដាក់ យ៉ឹប អន់ខូ លូ អន់ខែ ណោះ បះ អន់ខែ កាប ជាម៉ាត អន់ដីស។

៥ ម្នត ទីណោះ ចឹង ត្រង់ រ៉ះ ឡឹង សារ អន់ខែ ប្រើគំ យច ហះ ម៉ាត់ ប្រើ៖ ឡាក់ ផះ ចឹង តាត់ស៊ិន សារ ទឹប ប៉ាណូស រឺស ទឹប ប៉ាណូស តៅ។

៦ ញន ណោះ ហង បះ យីស៊ូ អ្សក់ សារ ដាក់ ឡាក់ រ៉ះ អន់ កា ប៉ាណូស ឡាក់ តៅ កេះ *។ ទីល នីណោះ យ្រី អន់ខែ ត្រង់ ថូត តៅ តែង ឡាកោ បាំងឡៃ ឡាក់ កា ប៉ាណូស អន់ទៀតៗ កា តាម កា អន់ខែ ទី អាញ រឺស តែង ប៉ាដាត ប៉ាលឹង ឡាក់ កា ប្រើ៖ បិកកាតយ័ ដេល។

៧ កាណាក់ ញ៉ាៗ ទីណោះ ក្យាម ចឹង វ៉ាយ រ៉ា កេះ ទីល នី ណោះ ត្រង់ កាតត់ ពុត លូ សាំងកៃ ឡាកោ លើយ ភ្នើ ចឹង អុ ម៉ន់។

៨ ហះកា សារ សាំខាន់ ឡឹង ពូ ត្រង់ បិច ចៃ កា គូប សោប

* ៤:៦ ៤:៦ យីស៊ូ អ្សក់ សារ ដាក់ ឡាក់ រ៉ះ អន់ កា ប៉ាណូស ឡាក់ តៅ កេះ ពិន ព្រៃ នីអៀ កា ត្រង់ ដេលះ ពូ អ្សក់ សារ ដាក់ ឡាក់ រ៉ះ អន់ កា ប៉ាណូស ឡាក់ តៅ កិញអៀ អា ។

សីត ឡាំ ទិ ពុត ទិ ពៀក ខង សារ បិច ចៃ ចឹង ប្រ័គី អន់ ពីល សារ យច អៀង កាខាក់។

៩ ត្រគ់ អ្ន រ៉ាំងហៃ អំហ្វិយ អន់ វ៉ាប្រ័ះ រះ រេច អូ ងាញ អុះ។

១០ ប្រ័ះ អន់ អន់ដីស ម៉ោញ ដូវ ៗ អ្ន ប្រ័គី ងារ តាង ៗ ឡឹង គួប សោប កេះ ទីល នីណោះ ហត់ អ្យក់ កាន អ្ន ទិ អា ឡាំ តង់ គួប សោប យី អន់ដីស ត្រគ់ ប្រ័គី ព្វយ សារ ប្រ័ះ អន់ ទិណោះ អន់ ដាក់ ៗ។

១១ ផា បក់ ចំ កាប អន់ កាប ត្រគ់ ព្វយ ប៉ានីរ ប្រ័ះ បិកកា តយ័។ ផា បក់ ចំ តង់ ប្រ័គី ងារ ត្រគ់ តង់ តាម សាង់ ឡាក់ ប្រ័ះ បិកកាតយ័ អន់ ម៉ាក់ គ្រឹប ងារ ទិណោះ ចឹង ប្រ័គី អន់ ពូ ប៉ានេ ប្រ័ះ បិកកាតយ័ ញន កា យីស៊ូ គ្រិះ។ អើ ទី សារ អំវ៉ាញ អីញ រ៉ាំងហៃ លើយ ហត់ ប៉ានេ អើ លើយ ៗ ពិ អាមែន។

សារ ប៉ាណាប ប៉ាប៉ុន ញន កា សៀ យីស៊ូ

១២ អី អុះ មី ឡាក់ អាញ បិច ចៃ ផា ទី សារ ប៉ាណាប ប៉ាប៉ុន កេង ខាក់ ណោះ ជែ ញម លើ យីត ផា សារ ណោះ តាង ឡឹង ពូ ដៃ។ សារ ប៉ាណាប ទិណោះ សាវ៉ាប សាត់ លួង ពុត អន់ដីស។

១៣ ហះកា ត្រគ់ ទី ពុត រីត់ លើយ ពិ ខង អន់ដីស ប៉ាណាប ប៉ាប៉ុន អន់ខូ លូ យីស៊ូ គ្រិះ កេះ ទីល នីណោះ ចាបះ កា អន់ដីស ចឹង ហោក រីត់ កាខាក់ ប៉ាក់ យីស៊ូ ជីរ ពីរ តាំបាង សារ អំវ៉ាញ អីញ មះ អើ ទៀ។

១៤ ផា ពូ កាប ញគី អន់ដីស ញន កា សៀ យីស៊ូ គ្រិះ ណោះ អន់ដីស ទី កាន សាណុក សាវ៉ាក ហង ខង ប៉ាដាត ប៉ាលឹង

ឡាក់ ទី អំរ៉ាញ អីញ ហ្គិត យី ប៉ាដាតី ប៉ាលីង ម៉ះ ប្រ្រឹះ បិកកា
តយី អើ អ្នែ អន់ខូ លូ អន់ដីស កេះ។

១៥ កាណុង កាំឡាំង អន់ដីស ដៃ អន់ បក់ ចំ ប៉ាណាប ញុន កា
ប៉ាន់តៅ ពូ អន់តុង ម៉ះ ពូ ប្រឹកី សារ អូ ដាក់ លើ កា សាំងកង់
សារ ពូ ណោះ ដៃ។

១៦ ហះកា ជា ប៉ាណាប ប៉ាប៉ុន ញុន កា អន់ដីស ប៉ាសុន យីស៊ូ
គ្រឹះ ដៃ តាយួស ដៃ ហះកា អន់ដីស ត្រត់ ប៉ានេ ប្រ្រឹះ បិកកា
តយី ញុន កា ពូ អើ អន់ដីស ជា ប៉ាសុន យីស៊ូ គ្រឹះ។

១៧ កិញអៀ អា ដាវ កាំឡត់ ប្រ្រឹះ បិកកាតយី ចឹង តាត់សុន
សារ ប៉ាណូស ទីល កេះ អើ តាត់សុន សារ កា ប៉ាសុន អើ អន់
ទ្រួល ឡឹង ពូ។ ជា អើ តាត់សុន សារ ពិន អន់ទ្រួល នីចម៍ ទិ
ម្នត បក់ អូ ចៃ សៀ សារ ដាក់ ឡឹង ប្រ្រឹះ បិកកាតយី សារ ញ៉ា
ចឹង កើត ពីង អន់ខែ ?

១៨ «ជា ប៉ាណូស ដាក់ ត្រង់ រ៉ាវ៉ាច ឡាកោ ទីប ប៉ាណាប នៃវ អា
សាឡង់ កា ប៉ាណូស អូ ដាក់ លូ ប៉ាណូស ប្រឹកី យច
អ្សត ហើង ខាក់ តះ !»†

១៩ ទីល នីណោះ ទិ បក់ ប៉ាណាប ប៉ាប៉ុន ពួយ ពុត ប្រ្រឹះ បិកកា
តយី ត្រត់ ប្រឹកី សារ ដាក់ លូ ម៉ឹង ប្រ្រឹះ ឡាក់ បាំងកើត កាណាតី
គ្រឹប នៃវ អើ ទិ ពុត ដាក់ ត្រង់។

៥

សារ អន់តត់ ប៉ាតោ សាំរ៉ាប់ ម្នត ក្រាត់ តាំងកង់

† ៤:១៨ ៤:១៨ សារ អា ឡាច ឡឹង សារ អន់តត់ ប៉ាតោ (សុភាសិត) ១១:៣១។

១ កាប៉ាថ៍ ម្ចាត ក្រាត់ តាំងកង់ កាណុង កាំឡាំង ម្ចាត សៀ អាញ បរំ អន់តត់ ប៉ាតោ កា អន់ដីស ញន កា អាញ ក្រាត់ តាំងកង់ និះ ទៅ ដេល អាញ កា ប័ប សារ ប៉ាណាប ប៉ាប៉ុន ម៉ះ យីស៊ូ គ្រិះ ម៉ាត់ អាញ ទៅ លូ ចឹង ទី សារ អំរ៉ាញ អីញ អន់ខូ លូ អើ ប៉ាត់ អើ ជីរ តាំបាង ឡាកោ ទៀ។

២ ហត់ អន់ដីស រ៉ាំងហៃ រ៉ាំងខ្យា ម្ចាត សៀ ឡាក់ កា តាប័ល ចៀម ឡាក់ ប្រ្រៈ បិកកាតយ័ ប៉ាហ្សើ ពីង អន់ដីស។ ត្រត់ រ៉ាំង ហៃ អន់ខែ ញន កា ពុត បិច ប្រ្រៈ ព្វយ ពុត ប្រ្រៈ បិកកាតយ័ អូ ត្រត់ ញន កា ពូ ប៉ាំងខំ លើ ញន បិច កា ទី ខា ញ៉ា អុះ ហះកា ត្រត់ រ៉ាំងហៃ រ៉ាំងខ្យា ទី ពុត ទី ពៀក។

៣ ដៃ ជិះ ចត់ ទី បក់ ប្រ្រៈ បិកកាតយ័ អន់ កា អន់ដីស រ៉ាំងហៃ រ៉ាំងខ្យា ណោះ ត្រត់ ប្រ្រៈ ដាក់ អន់ អន់ខែ ប្រ្រៈ ព្វយ។

៤ ប៉ាត់ យីស៊ូ ឡាក់ ម៉ែត ម្ចាត រ៉ាំងហៃ រ៉ាំងខ្យា ពីះ ទីល អន់ ដីស ចឹង ទី រ៉ាំងរ៉ានី តាតារ ក្លាត់ អូ អូ ប៉ាត់។

សារ អន់តត់ ប៉ាតោ សាំរ៉ាប់ ម្ចាត សៀ ទិខូ

៥ កាប៉ាថ៍ ម្ចាត តាតាម័ រ៉ុះ ត្រត់ អ្សិល កូត័ ប្រ្រៈ ព្វយ ម្ចាត ក្រាត់ តាំងកង់។

អន់ដីស ទិខូ ត្រត់ ប៉ាន់ចិ ពុត ចិត យរ កា គូប សោប សីត ឡាំ ខង «ប្រ្រៈ បិកកាតយ័ ប៉ាសាំង លូ បក់ តីស ពុត ហះកា អើ អន់ សារ ដាក់ កា បក់ ប៉ាន់ចិ ពុត ចិត យរ ទិខូ»*។

* ៥:៥ ៥:៥ សារ អា ឡាថ៍ ឡឹង សារ អន់តត់ ប៉ាតោ (សុភាសិត) ៣:៣៤។

៦ ទីល នីណោះ ត្រង់ ប៉ាន់ចិ ពុត ងៃ កាន់តេះ អំរ៉ាញ អីញ ម៉ះ ប្រ្លឹះ បិកកាតយ័ ភៀ អន់ អើ ប៉ានេ អន់ដីស ប៉ាត់ ដាវ អើ កាំឡាត់ ឡើ។

៧ ហត់ មប សារ អន់ដីស រឺនរ៉ាយ ទីណោះ អន់ កា ប្រ្លឹះ ពិ ខង អើ អ្យក់ ពុត ចែត រ៉ាំងហៃ អន់ដីស។

៨ ហត់ សាំងកៃ ឡាកោ លូ ងៃ ញ៉ាម ពិ ខង ម៉ែត ប្រ្លឹះ បឹត ឡាក់ តាមីរ អន់ដីស អើ ចាក តាវ ជុំ អន់ដីស ទីប ក្រាញ្យ ឡាក់ កា បិក ភៀ ចឹង ណាំង បក់ ចំ ឡាក់ អើ ចឹង កាប់ សា ទី។

៩ អន់ ទី ពុត សៀ លើយ ត្រង់ ប៉ាសាំង លូ អើ ទីប អ្គ អន់តត់ ផា អុះ មី បក់ សៀ អន់ឡើតៗ ងៃ ពីង អង់កក់ តេះ កា ប៉ាណាប ប៉ាប៉ុន ឡាក់ កា អន់ដីស ដេល។

១០ ឡែង ឡឺង អន់ ដីស ទី ប៉ា ណាប ប៉ា ប៉ុន បា បៀត អា កេះ ប្រ្លឹះ ចឹង ប៉ោក អន់ដីស អន់ អន់តាវ កាចាប័ លូ ទី សាងុំ អ្គ អន់ អន់ដីស ដង់ដូត អុះ ញន អើ ទី ពុត ដាត់ គ្រឹប នែវ កា អន់ដីស លូ រឺស អន់ដីស អន់ អ្យក់ សារ អំរ៉ាញ អីញ ឡាក់ ងៃ លើយ អន់ខូ លូ យីស៊ូ គ្រិះ ហង។

១១ អន់ ប្រ្លឹះ បិកកាតយ័ ទី សារ អំរ៉ាញ អីញ រ៉ាំងហៃ រ៉ាំងខា លើយ អាមែន។

សារ អំប៊ញ គូប សោប

១២ អាញ ប្រាត់ សត់ត្រា អ្គះៗ អា ប៉ាហៀ កា អន់ដីស ញន ទី ស៊ីឡះ តង់ អាញ យីត ជា អើ ឡាក់ អុះ អាញ អើ ដាត់ ត្រង់ តា ទីច ហង។ ញន ប្រាត់ សត់ត្រា អា ភៀ ប៉ាំងហោក ពុត ពៀក អន់ដីស លូ រះ អន់ អន់ដីស អ្គ អន់ហ្គាល់ ពុត ដាត់ ម៉ះ ប្រ្លឹះ បិក

កាតយ៍។ ហាក់អន់ដីស អ្នកស្នើលើយ ញុនពុត ដាក់អែណោះ ពិ។

១៣ ម្ចាស់ស្នើប៉ាក់មៀង បាប៊ីឡូន + ឡាក់ប្រ្រៈរើស អ្នកឡាក់ កា អែ រើស អន់ដីស ដេល អន់ខែ អំប័ញ្ច ជា អន់ដីស ដាក់ ឡាក់ កោ ប៉ាំងឡែ ដេល ប ? លូ ម៉ាកុះ ឡាក់ កា គន អាញ អែ កា អំ ប័ញ្ច ជា អន់ដីស ដាក់ ឡាក់កោ ប៉ាំងឡែ ដេល ប ?

១៤ ប៉ាក់ ប៉ាតៈ គូប សោប ត្រគ់ តាំបាង ពុត បិច ចៃ។

អន់ ប្រ្រៈ អន់ សារ សាណុក សារ៉ាក កា អន់ដីស ទិខូ ឡាក់ ប៉ាសុន យីស្និ គ្រិះ។

† ៥:១៣ ៥:១៣ មៀង បាប៊ីឡូន កាប ប៉ាញ្ចៀរ ឡឹង មៀង រ៉ូម។

គម្ពីរភាសាខ្មែរ

Tampuan: គម្ពីរភាសាខ្មែរ (Bible)

copyright © 2020 Wycliffe Bible Translators, Inc.

Language: (Tampuan)

Contributor: Wycliffe Bible Translators, Inc.

The printed NT was published by:

The Bible Society in Cambodia

P.O. BOX 534, Phnom Penh, Cambodia

(+855) 23-640 3706

info@biblecambodia.org

www.biblecambodia.org

All rights reserved.

2020-11-28

PDF generated using Haiola and XeLaTeX on 18 Apr 2025 from source files
dated 29 Jan 2022

742035d0-b3fa-5410-b953-8d4e296ae650